

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ពាក្យសុំវិវាហិតអនុញ្ញាតសាងសង់**

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ:..... ភេទ..... កើតឆ្នាំ..... សញ្ជាតិ.....  
 មុខរបរសព្វថ្ងៃ..... ទីលំនៅបច្ចុប្បន្នផ្ទះលេខ..... ផ្លូវ..... ភូមិ.....  
 ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... ។

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ:..... ភេទ..... កើតឆ្នាំ..... សញ្ជាតិ.....  
 មុខរបរសព្វថ្ងៃ..... ទីលំនៅបច្ចុប្បន្នផ្ទះលេខ..... ផ្លូវ..... ភូមិ.....  
 ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... ។

**សូមគោរពជូន**

**ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ**

**តាមរយៈ** : - ចៅសង្កាត់.....  
 - អភិបាលខណ្ឌ.....  
 - ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ

**កម្មវត្ថុ** : សំណើសុំ..... លើដីឡូត៍/ក្បាលដីលេខ.....  
 ផ្លូវលេខ..... ភូមិ..... សង្កាត់..... ខណ្ឌ..... រាជធានីភ្នំពេញ ។  
 សេចក្តីដូចមានចែងក្នុងកម្មខាងលើ ខ្ញុំបាទ/នាងខ្ញុំសូមជម្រាបជូន **ឯកឧត្តមអភិបាល** មេត្តាជ្រាបថា:.....  
 ..... ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម **ឯកឧត្តម** មេត្តាពិនិត្យ និងអនុញ្ញាតច្បាប់ឱ្យដល់  
 ខ្ញុំបាទ/នាងខ្ញុំ..... ដោយអនុគ្រោះ ។  
 សូម **ឯកឧត្តម** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ ។  
 ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....  
 រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....  
 ស្នាមមេដៃស្តាំ

លេខ:.....	លេខ:.....
បានឃើញ និងបញ្ជូនមក	បានឃើញ និងបញ្ជូនមក
លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម	លោកអភិបាលខណ្ឌ.....
សំណង់ និងសុរិយោដី រាជធានីភ្នំពេញ	“ដើម្បីពិនិត្យ និងជួយសម្រួលដោយក្តីអនុគ្រោះ”
“ដើម្បីពិនិត្យ និងជួយសម្រួលដោយក្តីអនុគ្រោះ”	“ដើម្បីពិនិត្យ និងជួយសម្រួលដោយក្តីអនុគ្រោះ”
ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....	ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....	រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
<b>អភិបាលខណ្ឌ</b> .....	<b>ចៅសង្កាត់</b> .....

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**កិច្ចសន្យាហិរញ្ញវត្ថុ**

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ..... ភេទ..... កើតឆ្នាំ..... សញ្ជាតិ.....  
ទីលំនៅបច្ចុប្បន្នផ្ទះលេខ..... ផ្លូវ..... ភូមិ..... ឃុំ/សង្កាត់.....  
ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... ។

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ..... ភេទ..... កើតឆ្នាំ..... សញ្ជាតិ.....  
ទីលំនៅបច្ចុប្បន្នផ្ទះលេខ..... ផ្លូវ..... ភូមិ..... ឃុំ/សង្កាត់.....  
ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... ។

សូមធ្វើកិច្ចសន្យាជូនរដ្ឋអំណាចអំពីការដាក់សម្ភារសាងសង់ដែលមានទីតាំងលើដីឡូត៍/ក្បាលដីលេខ.....  
ផ្លូវលេខ..... នៅភូមិ..... សង្កាត់..... ខណ្ឌ..... រាជធានីភ្នំពេញ  
ដូចខាងក្រោម ៖

- ១-ធ្វើរបងហ៊ុមព័ទ្ធការដ្ឋានសំណង់ ដាក់សម្ភារៈ និងធ្វើរបាំងឱ្យបានម៉ត់ចត់ពីក្រោមដល់លើ ដើម្បីការពារ គ្រោះថ្នាក់ផ្សេងៗ។
  - ២-រក្សាទុកចិញ្ចឹមថ្នល់ឱ្យបានទូលាយ ស្មើរនឹង ( ២/៣ ) សម្រាប់ឱ្យថ្មើរជើងធ្វើដំណើរទៅមកដោយសេរី។
  - ៣-មិនយកទ្រូងថ្នល់ធ្វើជាកន្លែងលាយស៊ីម៉ង់ត៍ ចាក់សម្រាម កម្ទេចកម្ទីសម្ភារសំណង់ និងចាក់ថ្ម គ្រួស ខ្សាច់ ធ្វើឱ្យប៉ះពាល់  
ដល់អនាម័យសណ្តាប់ធ្នាប់ដាច់ខាត។
  - ៤-មិនបង្កទំនាស់ មិនរំខានអ្នកជិតខាងជាប់ដីឡូត៍គ្នា។
- ក្រែងពុំប្រាកដ យើងខ្ញុំសូមផ្តិតមេដៃស្តាំទុកជាកស្តុតាងស្រាប់។

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....  
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....  
ស្នាមមេដៃស្តាំ

លេខ:.....  
បានឃើញ និងបញ្ជាក់ថា  
ស្នាមមេដៃខាងលើនេះ ពិតជាស្នាមមេដៃរបស់ឈ្មោះ  
.....ពិតប្រាកដមែន។  
ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....  
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....  
ចៅសង្កាត់.....

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**កិច្ចសន្យាភ្ជាប់ព្រំ**

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ..... ភេទ..... កើតឆ្នាំ..... សញ្ជាតិ.....  
ទីលំនៅបច្ចុប្បន្នផ្ទះលេខ..... ផ្លូវ..... សង្កាត់..... ខណ្ឌ.....  
ដែលមានព្រំឡើងផ្នែកខាង..... ជាប់ជាមួយឡើងដែលត្រូវសាងសង់លេខ..... ផ្លូវ.....  
សង្កាត់..... ខណ្ឌ..... របស់លោក លោកស្រី..... ។

អនុញ្ញាតឱ្យលោក លោកស្រីសាងសង់ជាប់ព្រំឡើងរបស់ខ្ញុំបាទ/នាងខ្ញុំ ដោយ.....  
.....  
.....

ក្រែងពុំប្រាកដ យើងខ្ញុំសូមផ្តិតមេដៃស្តាំទុកជាកស្តុតាងស្រាប់ ។  
ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....  
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....  
ស្នាមមេដៃអ្នកសុំសាងសង់  
ស្នាមមេដៃអ្នកអនុញ្ញាតឱ្យ

លេខ:.....  
បានឃើញ និងបញ្ជាក់ថា  
.....  
ចៅសង្កាត់.....ពិតប្រាកដមែន ។  
ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....  
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....  
អភិបាល នៃគណៈអភិបាលខណ្ឌ.....

លេខ:.....  
បានឃើញ និងបញ្ជាក់ថា  
ស្នាមមេដៃខាងលើនេះ ពិតជាស្នាមមេដៃរបស់ឈ្មោះ  
.....ពិតប្រាកដមែន ។  
ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....  
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....  
ចៅសង្កាត់.....